

ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងលោក Daniel R. Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក
ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Daniel R. Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួប ពិភាក្សាការងារ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងការស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចរបស់លោក Daniel R. Russel មកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបរវាងឯកឧត្តម ជាមួយលោក Daniel R. Russel កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចូល រួមកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ហើយដែលឯកឧត្តមទេស រដ្ឋមន្ត្រី បានវាយតម្លៃថា ជាការជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មក គោរពគ្នាទៅ វិញទៅមក និងមានការយោគយល់គ្នា ។

លោក Daniel R. Russel បានសម្តែងនូវការរីករាយ ដែលបានជួបពិភាក្សាផ្លាស់ប្តូរ យោបល់ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ជាថ្មីម្តងទៀត នៅទីក្រុងភ្នំពេញនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោក Daniel R. Russel បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ហើយនិងលើបញ្ហាតំបន់ និង អន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោក Daniel R. Russel ក៏បានសំដែងនូវការរីករាយពេញចិត្ត ចំពោះការរីកចំរើនក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើគ្រប់ផ្នែកទាំងអស់ ពិសេសកិច្ចសហប្រតិបត្តិការ លើផ្នែកការអនុវត្តច្បាប់ ការស្វែងរកអដ្ឋិធាតុរបស់ជនជាតិអាមេរិក ដែល បានបាត់ខ្លួននៅក្នុងសង្គ្រាម កិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការប្រែប្រួលអាកាសធាតុ ជាដើម។

ឯកឧត្តមឧបការី បានសម្តែងក្តីសោមនស្សរីករាយ និងបានកត់សម្គាល់ជាពិសេសថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមានសារៈសំខាន់ប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ទំនាក់ទំនងកម្ពុជា- អាមេរិក ដោយមានទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស John Kerry នៅកម្ពុជា និងរបស់

សម្តេចតេជោនាយករដ្ឋមន្ត្រី នៅអាមេរិក។ បច្ចុប្បន្ននេះ ទោះមានមតិមិនស្របគ្នាលើបញ្ហាមួយ ចំនួនក្តី ប្រទេសទាំងពីរមាន “សុចន្ទៈធំធេង” (great good-will) ដើម្បីពង្រឹង និងពង្រីកទំនាក់ ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ **ឯកឧត្តមឧបការី** ក៏បានសម្តែងក្តីសង្ឃឹម ថា ទំនាក់ទំនងនេះនឹងមានការរីកចម្រើនជាវិជ្ជមានជាបន្តទៀត នៅពេលចាប់ផ្តើមអាណត្តិប្រធានា ធិបតីថ្មីរបស់អាមេរិក នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៧ នេះ ទន្ទឹមនឹងពេលដែលកម្ពុជា រៀបចំការ បោះឆ្នោតឃុំសង្កាត់ និងបានសម្តែងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលបច្ចេកទេសនៃការចុះឈ្មោះ បោះឆ្នោតនៅកម្ពុជា។ ក្រៅពីនេះ **ឯកឧត្តមឧបការី** បានជម្រាបជូន **ឯកឧត្តមទេសរដ្ឋមន្ត្រី** នូវទស្សនៈ និងជំហររបស់អាមេរិកលើបញ្ហាមួយចំនួនក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានទទួលស្គាល់ដែរថា ទំនាក់ទំនងកម្ពុជា-អាមេរិក ពុំធ្លាប់មាន កម្រិតខ្ពស់ដូចពេលនេះទេ។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានជម្រាបជូន **ឯកឧត្តមឧបការី** ថា ការចុះ ឈ្មោះបោះឆ្នោតសម្រេចបាន៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី ២៥ ខែ តុលា ដែលលទ្ធផលនេះនឹង ក្លាយជាសក្ខីកម្មបញ្ជាក់ថា គ្មានការបន្លំគូលេខនៃអ្នកចុះឈ្មោះបោះឆ្នោតដូចការចោទប្រកាន់នោះទេ ទោះបីពីមុនយើងចុះឈ្មោះដោយដៃក៏ដោយ។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** ក៏បានគូសបញ្ជាក់ថា ការ ចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ២០១៦ គឺជាសញ្ញានៃភាពធូរស្រាល ដែលអាចនាំដល់ការចូលរួមរបស់សមាជិក សភាគណបក្សប្រឆាំង ក្នុងសម័យប្រជុំរបស់រដ្ឋសភា នាពេលខាងមុខ និងថា ការបំពេញតួនាទីដ៏ ត្រឹមត្រូវរបស់តំណាងរាស្ត្រ គឺតាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា។ សមាជិកសភា គណបក្សប្រឆាំង នឹងមិនបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រទេ បើគេធ្វើពហិកាភិកិច្ចប្រជុំរដ្ឋ សភា។

ពាក់ព័ន្ធនឹងសភាពការណ៍តំបន់ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានជម្រាបជូនថា កម្ពុជាមានសេចក្តី រីករាយដែលទំនាក់ទំនងរវាងចិន និងហ្វីលីពីន មានភាពធូរស្រាល។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានគូស បញ្ជាក់ថា កន្លងមក កម្ពុជាបានប្រកាន់ជំហរអព្យាក្រឹត្យប្រកបដោយសង្គតិភាពថា ជម្លោះនៅសមុទ្រ ចិនខាងត្បូងគឺជាជម្លោះរវាងចិន និងប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន តែមិនមែនជាជម្លោះ រវាងចិន និងអាស៊ានទាំងមូលនោះទេ ហើយនៅរៀងចំនួន កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការ បញ្ចៀសកុំឲ្យស្ថានភាពដែលពេលនោះមានភាពធ្ងន់ធ្ងរស្រាប់ហើយ ធ្លាក់កាន់តែដុះដាលថែមទៀត ដោយបដិសេធមិនចូលរួមធ្វើសកម្មភាពណា ឬប្រើពាក្យពេចន៍ណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់ ។

លោក Daniel R. Russel ក៏បានអះអាងជូន**ឯកឧត្តមទេសរដ្ឋមន្ត្រី** ថាដំណើរទស្សនកិច្ច របស់លោក នាពេលនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ជាមួយនឹងកម្ពុជា មិនមែនមកដើម្បីធ្វើការទិញទំនិញ ហើយប្រាប់កម្ពុជាឲ្យធ្វើនេះធ្វើនោះ នោះទេ។ ក្រសួងការបរទេស អាមេរិក និងស្ថានទូតអាមេរិក ចង់ធ្វើខ្លួនជាដៃគូជាមួយកម្ពុជា។

ជំនួបពិភាក្សានេះ បានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នា។